



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាលាដំបូងខេត្តតាកែវ

តារាងប្រជុំសវនាការ
សាលាដំបូងខេត្តតាកែវ

សំណុំរឿងរដ្ឋប្បវេណីលេខ០១

ចុះថ្ងៃទី២៦-១២-១៩

សាលក្រមរដ្ឋប្បវេណី

លេខ : ១៩ "ខ"

ចៅក្រមជំនុំជម្រះ

លោកស្រី

ក្រឡាបញ្ជី

លោក

រវាង

-ដើមចោទឈ្មោះ: [REDACTED] ពៅ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ និងប្រពន្ធឈ្មោះ: [REDACTED] កុសល់ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ [REDACTED] ។

-លោកមេធាវី [REDACTED] ជាអ្នកតំណាងដោយអាណត្តិ ។

និង

-ចុងចម្លើយឈ្មោះ: [REDACTED] ផេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនបេស (Best)

ប្រពន្ធឈ្មោះ: [REDACTED] សុយីម អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ [REDACTED] ។

-លោកមេធាវី [REDACTED] ជាអ្នកតំណាងដោយអាណត្តិ ។

សញ្ញាណរឿងក្តី

កម្មវត្ថុបណ្តឹង : ដើមចោទប្តឹងសុំតុលាការចេញសាលក្រម :

១-ទាមទារគ្រប់គ្រង និងកាន់កាប់ជាកម្មសិទ្ធិចំពោះដីដែលមានទំហំ២១៤ម៉ែត្រការ៉េ លេខក្បាលដី៩៧៣ សន្លឹកផែនទីលេខ ៥៩៣១-1 ២៤ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣

ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជា កម្មសិទ្ធិរបស់ឈ្មោះ [REDACTED] ពៅ និងឈ្មោះ [REDACTED] កុសល ។

២-ទាមទារឱ្យឈ្មោះ [REDACTED] ជេង ប្រគល់ដី និងរុះរើសំណង់ផ្សេងៗ ចេញពីទីតាំងដីស្ថិតក្នុងចំនុចទី១ខាងលើ ។

៣-ទាមទារសំណងជម្ងឺចិត្ត ការខាតបង់ពេលវេលា និងសេវាមេធាវី ចំនួន USD ១០.០០០ (មួយម៉ឺន ដុល្លារអាមេរិក) ពីចុងចម្លើយ ។

៤-ទាមទារឱ្យមានការអនុវត្តជាបណ្តោះអាសន្នចំពោះដីដែលមានទំហំ និងទីតាំងក្នុងចំនុចទី១ខាងលើនេះ ។

៥-ទាមទារឱ្យចុងចម្លើយរ៉ាប់រងនូវប្រាក់ប្រដាប់ក្តី ។

អង្គហេតុ និងចំណុចវិវាទ

ក-ការពន្យល់ត្រួសៗអំពីរឿងក្តី

-អង្គហេតុដែលជាមូលហេតុនៃការទាមទារ

ឈ្មោះ [REDACTED] កូន ត្រូវជាបងស្រីរបស់ចុងចម្លើយឈ្មោះ [REDACTED] ជេង បានលក់ដីទំហំ ២១៤ម៉ែត្រក្រឡា ដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២១០២១៥០៨-០៩៧៣ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ឱ្យទៅដើមចោទឈ្មោះ [REDACTED] ពៅ និងប្តីឈ្មោះ [REDACTED] កុសល ដែលជាកូនបង្កើត ប៉ុន្តែមិនទាន់ប្រគល់លុយថ្លៃទិញលក់នៅឡើយទេ ។ ក្រោយដឹងព័ត៌មាននេះ ចុងចម្លើយឈ្មោះ [REDACTED] ជេង បានខឹង សម្បារ និងបានប្រើអំពើហិង្សាលើឈ្មោះ [REDACTED] កូន ជាបងស្រី ទើបឈ្មោះ [REDACTED] កូន ធ្វើអំណោយដោយភ្ជាប់លក្ខណៈលើដី ទំហំ ២១៤ម៉ែត្រក្រឡា ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២១០២១៥០៨-០៩៧៣ មានទីតាំង ស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ឱ្យទៅដើមចោទ ។ ដោយមិនសុខចិត្តនឹងការធ្វើ អំណោយនេះចុងចម្លើយឈ្មោះ [REDACTED] ជេង បានសាងសង់រោងនៅលើដីដែលកម្មវត្ថុនៃវិវាទ ហើយនាំប្រពន្ធកូនទៅ រស់នៅលើដីនោះដោយគ្មានការអនុញ្ញាតពីដើមចោទឈ្មោះ [REDACTED] ពៅ និងប្តីឈ្មោះ [REDACTED] កុសល ។

ខ-ការអះអាងរបស់ភាគី

-ដើមចោទឈ្មោះ [REDACTED] ពៅ និងប្រពន្ធឈ្មោះ [REDACTED] កុសល បានធ្វើសេចក្តីថ្លែងការណ៍ថា :មូលហេតុដែល ខ្លួន ប្តឹងសុំតុលាការសម្រេចប្រគល់ និងរុះរើសំណង់ចេញពីលើដីដែលមានក្បាលដីលេខ០៩៧៣ ព្រោះដីនេះដំបូងឡើយ អ្នកស្រីរបស់ខ្លួនឈ្មោះ [REDACTED] កូន បានលក់ឱ្យមកខ្លួន ប៉ុន្តែមិនទាន់បានប្រគល់លុយនៅឡើយទេ ។ លុះចុងចម្លើយឈ្មោះ [REDACTED] ជេង ដែលត្រូវជាពូរបស់ខ្លួនបង្កើតដីរឿងនេះបានរករឿង និងប្រើអំពើហិង្សាលើអ្នកស្រីឈ្មោះ [REDACTED] កូន ខ្លាច ហើយទៅរស់នៅជាមួយខ្លួន ។ ក្នុងអំឡុងពេលដែលអ្នកស្រីឈ្មោះ [REDACTED] កូន រស់នៅជាមួយខ្លួនគាត់បានសម្រេចប្រគល់ ប្រគល់ដីដែលមានក្បាលលេខ០៩៧៣ នេះមកឱ្យខ្លួនវិញ ប៉ុន្តែគាត់សុំរស់នៅជាមួយខ្លួនរហូតដល់ពេលគាត់ស្លាប់ ។



ខ្លួនសូមបញ្ជាក់ថា អ៊ីស្រាឺ ឈ្មោះ ■ ផង ពិការជើងជាយូរមកហើយ ហើយគាត់រស់នៅជាតែម្នាក់ឯងទេ ក្រោយពេលពូរបស់ខ្លួនឈ្មោះ ■ ផង រៀបការចេញទៅរស់នៅផ្ទះខាងប្រពន្ធ។ ក្រោយពេលពូរបស់ខ្លួនបែកបាក់ប្តីប្រពន្ធ គាត់បានទៅរស់នៅជាមួយអ៊ីស្រាឺ ឈ្មោះ ■ កូន វិញ។ លុះដល់ពេលពូឈ្មោះ ■ ផង រៀបការលើកទី២ ក៏ចេញទៅរស់នៅខាងប្រពន្ធទៀត។ ក្រោយពេលដឹងថាអ៊ីស្រាឺប្រគល់ដីខាងលើមកឱ្យខ្លួន ឈ្មោះ ■ ផង បាននាំកូនប្រពន្ធទៅធ្វើរោងនៅលើដីនោះ ទោះបីជាខ្លួនប្រាប់ឱ្យរុះរើយ៉ាងណាក៏គាត់មិនព្រមរុះរើដែរ។

-មេធាវី តំណាងដោយអាណត្តិឱ្យដើមចោទបានអះអាងថា : កន្លងមកចុងចម្លើយធ្លាប់លក់ដីរបស់ ឈ្មោះ

■ កូន អស់ចំនួនពីកន្លែងឱ្យកូនក្តីរបស់ខ្លួនក្នុងតម្លៃ USD ១.៦០០ ប៉ុន្តែចុងចម្លើយបានប្រគល់លុយឱ្យឈ្មោះ ■ កូន ត្រឹមតែ USD ៥០០ ដុល្លារតែប៉ុណ្ណោះ។ មូលហេតុដែលឈ្មោះ ■ កូន ធ្វើអំណោយដីទំនាស់ឱ្យទៅកូនក្តីរបស់ខ្លួន ព្រោះចុងចម្លើយតែងតែរករឿងឈ្មោះទាស់ទែងប្រើអំពើហិង្សាលើឈ្មោះ ■ កូន ហើយចុងក្រោយចុងចម្លើយគម្រាមវាយ និងដុតផ្ទះរបស់ឈ្មោះ ■ ផង ទៀត។ ខ្លួនសូមបញ្ជាក់ថាដីទំនាស់នេះ កូនក្តីរបស់ខ្លួនមិនមែនទិញពីឈ្មោះ ■ កូន ទេ គឺឈ្មោះ ■ កូន បានធ្វើអំណោយទៅពួកគាត់ដោយគ្រាន់តែឈ្មោះ ■ កូន សុំឱ្យកូនក្តីរបស់ខ្លួនចិញ្ចឹមរហូតដល់ថ្ងៃគាត់ស្លាប់ ទើបគាត់មិនយកលុយថ្លៃលក់ដីវិញ។

-ចុងចម្លើយឈ្មោះ ■ ផង បានធ្វើសេចក្តីថ្លែងការណ៍ : ខ្លួនបានរស់នៅលើដីនោះ ជាមួយបងស្រីឈ្មោះ

■ កូន, ឈ្មោះ ■ កត់, ឈ្មោះ ■ កង និងឈ្មោះ ■ កែវ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ក្រោយមកបងស្រីឈ្មោះ ■ កង និងឈ្មោះ ■ កែវ បានរៀបការក៏ចេញទៅរស់នៅផ្ទះផ្សេង។ បន្ទាប់មកបងស្រីឈ្មោះ ■ កត់ ដែលជាមនុស្សពិការដែលនោះបានស្លាប់ដោយនៅសល់តែខ្លួន និងឈ្មោះ ■ កង ជាជនពិការដែរ។ ក្រោយពេលខ្លួនទៅរស់នៅភ្នំពេញ បងស្រីរបស់ខ្លួនឈ្មោះ ■ កូន បានទៅរស់នៅជាមួយដើមចោទឈ្មោះ ■ ពៅ ហើយស្រាប់មានលិខិតធ្វើអំណោយដោយមានភ្ជាប់លក្ខណ៍ដីទំនាស់នេះឱ្យទៅឈ្មោះ ■ ពៅ និងប្តីឈ្មោះ ■ កុសល។ ការធ្វើអំណោយនេះ ឈ្មោះ ■ កូន មិនបានប្រាប់ខ្លួនឱ្យបានដឹងជាមុនទេ។ ខ្លួនមិនឯកភាពនឹងការធ្វើអំណោយនេះទេ ព្រោះថាដីទំនាស់នេះជាកម្មសិទ្ធិរួមរវាងខ្លួន បងស្រីឈ្មោះ ■ ផង (ពិការ) និងបងស្រីឈ្មោះ ■ កត់ (ពិការ) ដែលគាត់បានស្លាប់បាត់ទៅហើយ។ មូលហេតុដីនេះមានតែឈ្មោះបងស្រីខ្លួនឈ្មោះ ■ កូន ព្រោះកាលពីឆ្នាំដែលអាជ្ញាធរសុរិយោដីធ្វើប្លង់នេះ ខ្លួនរស់នៅភ្នំពេញ ហើយដោយការទុកចិត្តខ្លួនបានឱ្យបងស្រីឈ្មោះ ■ ផង ដាក់ឈ្មោះធ្វើបណ្តកម្មសិទ្ធិតែម្នាក់ឯង ទើបនៅក្នុងប្លង់ដីនេះមិនមានឈ្មោះរបស់ខ្លួន។ ខ្លួនទទួលស្គាល់ថា កន្លងមកធ្លាប់លក់ដីរបស់ឈ្មោះ ■ កូន អស់ចំនួនបីកន្លែងប្រាកដមែន ប៉ុន្តែលុយនេះខ្លួនទុកសម្រាប់ចំណាយផ្សេងៗ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។ ខ្លួនមិនសុខចិត្តដែលឈ្មោះ ■ ផង ផ្ទេរកម្មសិទ្ធិដីនេះឱ្យដើមចោទទេ។

-មេធាវីតំណាងដោយអាណត្តិឱ្យចុងចម្លើយបានអះអាងថា : ដីដែលមានក្បាលដីលេខ០៩៧៣ តាមការ



ពិតជាដីកេរបស់ឪពុកម្តាយរបស់ចុងចម្លើយ និងបង្កាច់ទៅមានឈ្មោះ កូន, ឈ្មោះ កត់ (ស្លាប់), ឈ្មោះ កែវ និងឈ្មោះ កង។ ក្រោយពេលឈ្មោះ កែវ និងឈ្មោះ កង រៀបអាពាហ៍ពិពាហ៍ ហើយចាកចេញទៅរស់នៅផ្ទះផ្សេង ដីនេះមានដែលឈ្មោះ កូន, ឈ្មោះ កត់ និងឈ្មោះ ជេង ដែលរស់ នៅលើដីនេះ។ ក្រោយមកឈ្មោះ កត់ បានស្លាប់ទៀត ដូចនេះមានតែឈ្មោះ កូន ជាបងគេបង្អស់ និង ឈ្មោះ ជេង ដែលជាប្អូនពៅរស់នៅលើដីនេះជាមួយគ្នា។ ក្រោយមកកូនក្តីរបស់ខ្លួនបានទៅធ្វើការនៅភ្នំពេញ ដើម្បីរកលុយចិញ្ចឹមបងឈ្មោះ កូន នៅឯស្រុកកំណើត លុះនៅថ្ងៃធ្វើបណ្តុកម្មសិទ្ធិ ដោយផ្លូវឆ្ងាយផង និងដោយ សេចក្តីទុកចិត្តផងទើបឈ្មោះ ជេង បានប្រគល់សិទ្ធិឱ្យឈ្មោះ កូន ជាបងដាក់ឈ្មោះនៅក្នុងប្លង់ដីតែម្នាក់ ឯង។ កូនក្តីខ្លួនមិននឹកស្មានថា ដើមចោទបែរជាយកដីនេះទៅធ្វើជាអំណោយឱ្យដើមចោទនោះទេ។

-សាក្សីឈ្មោះ កូន បានឆ្លើយថា : កាលពីឆ្នាំ១៩៨៥ រដ្ឋបានចែកដីឱ្យខ្លួន ហើយខ្លួនបានរកស៊ីលក់ដូរ បន្តិចបន្តួចចិញ្ចឹមប្អូនពីរនាក់ទៀតឈ្មោះ កត់ ជាជនពិការ និងចុងចម្លើយឈ្មោះ ជេង។ ក្រោយមកឈ្មោះ កត់ បានស្លាប់ ក៏មានតែខ្លួន និងចុងចម្លើយរស់នៅតែពីរនាក់បងប្អូន។ លុះពេលចុងចម្លើយរៀបការ ក៏បានទៅ រស់នៅជាមួយប្រពន្ធ។ ពេលចុងចម្លើយបែកបាក់ជាមួយប្រពន្ធ បានវិលទៅរស់នៅជាមួយខ្លួនវិញ ប៉ុន្តែខ្លួនមិនចាំថា នៅឆ្នាំណាទេ។ ក្រោយមកទៀតចុងចម្លើយរៀបការថ្មីទៀតក៏ទៅរស់នៅជាមួយប្រពន្ធក្រោយរបស់គេដោយខ្លួនរស់ នៅរកស៊ីចិញ្ចឹមជីវិតតែម្នាក់ឯង។ នៅឆ្នាំមិនចាំ ខ្លួនមានគ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ខ្លួនពិការ ក៏ឈប់លក់ដូរ ហើយ ប៉ុន្តែពេលនោះខ្លួននៅដើរនិងធ្វើអ្វីៗបាន មិនទាន់កាន់លើច្រត់ដូសព្វថ្ងៃនេះទេ។ ខ្លួនទើបតែកាន់លើច្រត់ក្នុងរយៈ ពេលមួយឆ្នាំនេះទេ។ ពេលខ្លួនធ្លាក់ខ្លួនពិការមានតែដើមចោទដែលទៅមើលខ្លួន និងផ្តល់ម្ហូបចំណីឱ្យខ្លួន រីឯប្អូនៗ ផ្សេងទៀតមិនបានមើលថែខ្លួនទេ។ នៅពេលដែលមន្ត្រីជំនាញចុះធ្វើបណ្តុកម្មសិទ្ធិ ខ្លួនបានចុះឈ្មោះរបស់ខ្លួនតែម្នាក់ ជាកម្មសិទ្ធិករព្រោះដីនោះរដ្ឋចែកឱ្យខ្លួនតែម្នាក់ឯងទេនៅឆ្នាំ១៩៨៥។ ខ្លួនសូមបញ្ជាក់ថា ក្រៅពីដីវិវាទនេះខ្លួនមានដី ចំនួនបីកន្លែងផ្សេងទៀត ប៉ុន្តែត្រូវបានចុងចម្លើយលក់ចាត់ចែងលុយអស់ហើយដោយប្រគល់លុយឱ្យខ្លួនត្រឹមចំនួន USD ៥០០ ទេ។ ដំបូងខ្លួនគិតថាដីវិវាទនេះខ្លួនលក់ឱ្យដើមចោទ ប៉ុន្តែមិនទាន់បានប្រគល់លុយនៅឡើយទេ លុះនៅ ពេលចុងចម្លើយដឹងថាខ្លួនលក់ដីនេះឱ្យដើមចោទ ចុងចម្លើយបានទៅរករឿងខ្លួននៅផ្ទះហើយបានវាយខ្លួនអូសចូល ទៅក្នុងបន្ទប់ទឹក និងគម្រាមចង់ដុតផ្ទះរបស់ខ្លួនទៀតរហូតមានប្អូនឈ្មោះ កង ទៅឃាត់ទើបចុងចម្លើយឈប់ វាយខ្លួន។ ដោយមានភាពភ័យខ្លាច ខ្លួនបានសុំដើមចោទរស់នៅជាមួយហើយបានប្រាប់ដើមចោទថា មិនបាច់ឱ្យ លុយថ្លៃដីមកខ្លួនទេ ដីនេះខ្លួនធ្វើជាអំណោយឱ្យដើមចោទ ប៉ុន្តែដើមចោទត្រូវចិញ្ចឹមខ្លួនរហូតដល់ថ្ងៃខ្លួនស្លាប់ហើយ ដើមចោទក៏ឯកភាព ទើបខ្លួនធ្វើជាលិខិតអំណោយមួយច្បាប់ទៀតឱ្យទៅដើមចោទ។ ដោយឡែកចំពោះវិញ្ញាបន- បត្រសំគាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលដាក់ថាដីនេះខ្លួន



លក់ឱ្យឈ្មោះ ៖ ៣៧ និងប្រពន្ធឈ្មោះ ៖ ៣៧ កុសល់ ព្រោះនៅពេលដែលធ្វើការផ្ទេរ កម្មសិទ្ធិគិតនៅក្នុងអំឡុង ពេលដែលខ្លួនបានសន្យាលក់ឱ្យដើមចោទ ទើបនៅក្នុងប័ណ្ណនោះដាក់ថាខ្លួនលក់ឱ្យដើមចោទ ។ ខ្លួនសូមបញ្ជាក់ថា ក្រោយរៀបការប្រពន្ធថ្មី ចុងចម្លើយបានរស់នៅផ្ទះខាងប្រពន្ធ និងទៅធ្វើការជាសន្តិសុខភ្នំពេញ លុះក្រោយពេល ដឹងថាខ្លួនបានលក់និងផ្ទេរកម្មសិទ្ធិដីនេះឱ្យដើមចោទ ស្រាប់តែចុងចម្លើយទៅសង់រោង និងនាំប្រពន្ធកូនទៅរស់នៅ លើដីផ្នែកខាងមុខទៅវិញ ។

-សាក្សីឈ្មោះ ៖ ៣៧ និងឈ្មោះ ៖ ៣៧ កែវ បានឆ្លើយប្រហាក់ប្រហែលគ្នាថា : ខ្លួនជាប្អូនបង្កើតរបស់ ឈ្មោះ ៖ ៣៧ កូន និងត្រូវជាបងបង្កើតរបស់ចុងចម្លើយ ។ ជីវិតវាទនេះ រដ្ឋបានចែកឱ្យឈ្មោះ ៖ ៣៧ កូន, ឈ្មោះ ៖ ៣៧ កត់ និងឈ្មោះ ៖ ៣៧ ជេង ចំណែកពួកខ្លួនរៀបការហើយ រដ្ឋចែកឱ្យកន្លែងផ្សេងទៀត ។ ក្រោយបងឈ្មោះ ៖ ៣៧ កត់ (ពិការ) បានស្លាប់ទៅអ្នករស់នៅលើដីនោះមានតែឈ្មោះ ៖ ៣៧ កូន និងចុងចម្លើយទេ ។ ក្រោយមក ចុងចម្លើយមាន ប្រពន្ធក៏ទៅរស់នៅជាមួយប្រពន្ធ លុះពេលលែងលះគ្នាក៏ទៅរស់នៅជាមួយឈ្មោះ ៖ ៣៧ កូន វិញ ។ នៅពេលចុង- ចម្លើយរៀបការប្រពន្ធទីពីរ ចុងចម្លើយបានទៅរស់នៅខាងប្រពន្ធ និងធ្វើការនៅភ្នំពេញ ។ នៅពេលធ្វើប័ណ្ណកម្មសិទ្ធិ ដី ដោយមានការទុកចិត្ត ចុងចម្លើយបានឱ្យឈ្មោះ ៖ ៣៧ កូន ដាក់ឈ្មោះតែម្នាក់ឯង ។ ក្រោយទទួលដំណឹងថាដីដែល ជាកម្មវត្ថុនៃវិវាទត្រូវបានឈ្មោះ ៖ ៣៧ កូន ផ្ទេរកម្មសិទ្ធិឱ្យទៅដើមចោទ ចុងចម្លើយឈ្មោះ ៖ ៣៧ ជេង ពិតជាបានទៅ វាយឈ្មោះ ៖ ៣៧ កូន អូសចូលបន្ទប់ទឹកប្រាកដមែន ព្រោះនៅថ្ងៃនោះខ្លួន(ឈ្មោះ ៖ ៣៧ កង) ជាអ្នកចូលទៅទាន់ហេតុ- ការណ៍ និងជាអ្នកឃាត់ ។ រយៈពេលកន្លងមកចុងចម្លើយ ធ្លាប់បានផ្គត់ផ្គង់លុយកាក់ខ្លះឱ្យឈ្មោះ ៖ ៣៧ កូន ដែរ ។ ចុងចម្លើយ ពិតជាធ្លាប់បានលក់ដីផ្សេងទៀតរបស់ឈ្មោះ ៖ ៣៧ កូន មែន ប៉ុន្តែលុយនោះចុងចម្លើយបានចាត់ចែងធ្វើអ្វី ខ្លះ ខ្លួនមិនបានដឹងទេ ។

គ-ចំណុចគ្មានវិវាទ :

- ១-មុនពេលរៀបអាពាហ៍ពិពាហ៍ ចុងចម្លើយឈ្មោះ ៖ ៣៧ ជេង ធ្លាប់បានរស់នៅលើដីវិវាទជាមួយឈ្មោះ ៖ ៣៧ កូន ។
- ២-ក្រោយពេលបែកបាក់ប្រពន្ធ ចុងចម្លើយឈ្មោះ ៖ ៣៧ ជេង ក៏រិលទៅរស់នៅជាមួយបងស្រីឈ្មោះ ៖ ៣៧ កូន លើដីវិវាទវិញ ។
- ៣-ក្នុងអំឡុងពេលរស់នៅជាមួយឈ្មោះ ៖ ៣៧ កូន ជាបងស្រី ចុងចម្លើយឈ្មោះ ៖ ៣៧ ជេង បានលក់ដីរបស់ឈ្មោះ ៖ ៣៧ កូន អស់ចំនួនបីកន្លែង ដោយឈ្មោះ ៖ ៣៧ ជេង ជាអ្នកកាន់កាប់ និងចាត់ចែងលុយថ្លៃលក់ដី ។
- ៤-ពេលចុងចម្លើយរៀបអាពាហ៍ពិពាហ៍ប្រពន្ធទី២ ចុងចម្លើយទៅរស់នៅជាមួយប្រពន្ធ និងធ្វើការនៅ ភ្នំពេញ ។



ឃ. ចំណុចវិវាទ :

១-តើដីទំហំ២១៤ម៉ែត្រក្រឡា ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជា កម្មសិទ្ធិដោយឡែករបស់ឈ្មោះ **■** កូន ឬជាកម្មសិទ្ធិមរវាងឈ្មោះ **■** កូន និងឈ្មោះ **■** ផង ?

២-តើការផ្ទេរកម្មសិទ្ធិដីពីឈ្មោះ **■** កូន ទៅឈ្មោះ **■** ពៅ និងប្តីឈ្មោះ **■** កុសល ជាការផ្ទេរ កម្មសិទ្ធិដោយសុច្ឆរិតដែរឬទេ ?

ឃ. ការពិនិត្យស្តុតាង

ឃ.១- ឯកសារជាភស្តុតាងរបស់ភាគីដើមចោទ

-វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

-លិខិតធ្វើអំណោយភ្ជាប់ដោយលក្ខណៈចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។

-កំណត់ហេតុស្តីពីការប្រើអំពើហិង្សារឿងដី ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។

-រូបថតរោងរបស់ឈ្មោះ **■** ផង ។

ឃ.២- ឯកសារជាភស្តុតាងរបស់ភាគីចុងចម្លើយ

-លិខិតបញ្ជាក់ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ចេញដោយសាលាឃុំត្រពាំងសាប ។

-ពាក្យបណ្តឹងជំទាស់ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ របស់ឈ្មោះ **■** កែវ, ឈ្មោះ **■** កង និង

ឈ្មោះ **■** ផង ។

ង. សំណងហេតុ

ផ្អែកតាមលទ្ធផលនៃការទាញហេតុផលដោយផ្ទាល់មាត់ និងការពិនិត្យភស្តុតាង រួមទាំងការស្តាប់ចម្លើយ សាក្សី តុលាការខេត្តតាកែវ យល់ឃើញថា :

១-ពាក្យបណ្តឹងចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ របស់ដើមចោទឈ្មោះ **■** ពៅ និងប្តីឈ្មោះ **■** កុសល មានលក្ខណៈត្រឹមត្រូវតាមបញ្ញត្តិមាត្រា៧៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

២-នៅគ្រប់នីតិវិធីគុភាគី មិនទទួលយកការផ្សះផ្សាររបស់តុលាការឡើយ ។ គប្បីតុលាការលើកយកពាក្យ បណ្តឹងរបស់ដើមចោទមកពិចារណាតាមបញ្ញត្តិច្បាប់ ។

៣-តាមការអះអាងរបស់ដើមចោទឈ្មោះ **■** ពៅ និងប្រពន្ធឈ្មោះ **■** កុសល ក៏ដូចជាការអះអាង របស់មេធាវីតំណាងដោយអាណត្តិឱ្យមូលហេតុ ដែលខ្លួនប្តឹងសុំតុលាការចេញសាលក្រមដូចក្នុងកម្មវត្ថុនៃបណ្តឹង



ព្រោះដីដែលជាកម្មវត្ថុវិវាទជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ដែលខ្លួនបានទទួលសិទ្ធិពីអ្នកស្រីឈ្មោះ ■ កូន ។ ការ
អះអាងនេះមានភាពស៊ីសង្វាក់គ្នានឹងចម្លើយរបស់សាក្សីឈ្មោះ ■ កូន ថា ខ្លួនពិតបានធ្វើអំណោយភ្ជាប់ដោយលក្ខណៈ
នូវដីដែលជាកម្មវត្ថុនៃវិវាទនេះ ឱ្យទៅដើមចោទឈ្មោះ ■ ពៅ និងប្រពន្ធឈ្មោះ ■ កុសល ប្រាកដមែន ។

៤-តាមការអះអាងរបស់ចុងចម្លើយឈ្មោះ ■ ផេង ថាដីដែលឈ្មោះ ■ កូន បានផ្ទេរកម្មសិទ្ធិឱ្យដើម-
ចោទ គឺទ្រព្យរួមរវាងខ្លួន និងឈ្មោះ ■ កូន ព្រោះខ្លួនបានរស់នៅលើដីនេះជាមួយឈ្មោះ ■ កូន ជាយូរមក ។
លុះពេលដែលខ្លួនទៅធ្វើការនៅភ្នំពេញ ស្រាប់តែឈ្មោះ ■ កូន លួចផ្ទេរកម្មសិទ្ធិឱ្យដើមចោទ ។ ក្នុងរឿងនេះខ្លួន
មិនព្រមរុះរើរោងរបស់ខ្លួនចេញពីលើដីនេះជាដាច់ខាត ។ ការអះអាងនេះមានភាពផ្ទុយគ្នានឹងចម្លើយរបស់សាក្សី
ឈ្មោះ ■ កូន ដែលបានឆ្លើយនៅនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ថា ដីដែលជាកម្មវត្ថុនៃវិវាទជាកម្មសិទ្ធិ
របស់ខ្លួនតែម្នាក់ឯង ដែលរដ្ឋចែកឱ្យនៅឆ្នាំ១៩៨៥ ។ គប្បីតុលាការទទួលមកពិចារណា ។

៥-ចម្លើយរបស់សាក្សីឈ្មោះ ■ កូន ថា កាលពីឆ្នាំ១៩៨៥ រដ្ឋបានចែកដីឱ្យខ្លួន ហើយខ្លួនបានរកស៊ីលក់ដូរ
បន្តិចបន្តួចចិញ្ចឹមប្អូនពីរនាក់ទៀតឈ្មោះ ■ កត់ ជាជនពិការ និងចុងចម្លើយឈ្មោះ ■ ផេង ។ ក្រោយមកឈ្មោះ
■ កត់ បានស្លាប់ក៏នៅសល់តែខ្លួននិងចុងចម្លើយរស់នៅតែពីរនាក់បងប្អូន ។ លុះពេលចុងចម្លើយរៀបការក៏បានទៅ
រស់នៅជាមួយប្រពន្ធ ។ ពេលចុងចម្លើយបែកបាក់ជាមួយប្រពន្ធបានវិលទៅរស់នៅជាមួយខ្លួនវិញ ប៉ុន្តែខ្លួនមិនចាំថា
នៅឆ្នាំណាទេ ។ ក្រោយមកទៀតចុងចម្លើយរៀបការថ្មីទៀតក៏ទៅរស់នៅជាមួយប្រពន្ធក្រោយរបស់គេដោយខ្លួន
រស់នៅរកស៊ីលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតតែម្នាក់ឯង ។ នៅឆ្នាំមិនចាំខ្លួនមានគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ខ្លួន
ពិការ ខ្លួនឈប់លក់ដូរ ហើយនៅផ្ទះវិញម្តង ប៉ុន្តែពេលនោះខ្លួននៅដើរបានមិនទាន់កាន់ឈើ ច្រត់ដូចសព្វថ្ងៃនេះទេ ។
ខ្លួនទើបតែកាន់ឈើច្រត់ក្នុងរយៈពេលមួយឆ្នាំនេះទេ ។ ពេលខ្លួនធ្លាក់ខ្លួនពិការ មានតែដើមចោទដែលមើល និង
ផ្តល់ម្ហូបចំណីឱ្យខ្លួន រីឯប្អូនៗផ្សេងទៀតមិនបានមើលថែខ្លួនទេ ។ នៅពេលដែលមន្ត្រីជំនាញចុះធ្វើបណ្តកម្មសិទ្ធិ ខ្លួន
បានចុះឈ្មោះរបស់ខ្លួនតែម្នាក់ព្រោះដីនោះរដ្ឋចែកឱ្យខ្លួនតែម្នាក់ឯងទេនៅឆ្នាំ១៩៨៥ ។ ខ្លួនសូមបញ្ជាក់ថាក្រៅពីដី
វិវាទនេះខ្លួនមានដីចំនួនបីកន្លែងផ្សេងទៀត ប៉ុន្តែត្រូវបានចុងចម្លើយលក់ចាត់ចែងលុយអស់ហើយដោយប្រគល់លុយ
ឱ្យខ្លួនត្រឹមចំនួន USD ៥០០ គត់ ។ ដំបូងខ្លួនគិតថាដីវិវាទនេះខ្លួនលក់ឱ្យដើមចោទ ប៉ុន្តែមិនទាន់បានប្រគល់លុយនៅ
ឡើយទេ ។ នៅពេលដែលចុងចម្លើយដឹងថាខ្លួនលក់ដីនេះឱ្យដើមចោទ ចុងចម្លើយបានទៅរករឿងខ្លួននៅផ្ទះ ហើយ
បានវាយខ្លួនអូលចូលទៅក្នុងបន្ទប់ទឹក និងគម្រាមចង់ដុតផ្ទះរបស់ខ្លួនទៀតរហូត មានប្អូនឈ្មោះ ■ កង ទៅឃាត់
ទើបចុងចម្លើយឈប់វាយខ្លួន ។ ដោយមានភាពភ័យខ្លាច ខ្លួនបានសុំដើមចោទរស់នៅជាមួយហើយបានប្រាប់ដើម-
ចោទថាមិនបាច់ឱ្យលុយថ្លៃដឹមកខ្លួនទេ ដីនេះខ្លួនធ្វើជាអំណោយឱ្យដើមចោទ ប៉ុន្តែដើមចោទត្រូវចិញ្ចឹមខ្លួនរហូតដល់
ថ្ងៃខ្លួនស្លាប់ ហើយដើមចោទក៏ឯកភាព ទើបខ្លួនធ្វើជាលិខិតអំណោយមួយច្បាប់ឱ្យទៅដើមចោទ ។ ដោយឡែក



ចំពោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលដាក់ថាដីនេះខ្លួនលក់ឱ្យឈ្មោះ [REDACTED] ពៅ និងប្រពន្ធឈ្មោះ [REDACTED] កុសល ព្រោះនៅពេលដែលធ្វើការផ្ទេរកម្មសិទ្ធិគឺស្ថិតនៅក្នុងអំឡុងពេលដែលខ្លួនបានព្រមព្រៀងលក់ឱ្យដើមចោទ ទើបនៅក្នុងប័ណ្ណនោះដាក់ថាខ្លួនលក់ឱ្យដើមចោទ ។ ខ្លួនសូមបញ្ជាក់ថាក្រោយរៀបការប្រពន្ធថ្មី ចុងចម្លើយបានរស់នៅផ្ទះខាងប្រពន្ធ និងទៅធ្វើការជាសន្តិសុខភ្នំពេញ លុះក្រោយពេលដឹងថាខ្លួនបានលក់ និងផ្ទេរកម្មសិទ្ធិដីនេះឱ្យដើមចោទស្រាប់តែចុងចម្លើយសង់រោង និងនាំប្រពន្ធកូនទៅរស់នៅលើដីផ្នែកខាងមុខទៅវិញ ។ តាមការអះអាងរបស់សាក្សីឈ្មោះ [REDACTED] កូន និងតាមការពិនិត្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ តុលាការយល់ឃើញថាដីទំហំ២១៤ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដំបូងឡើយពិតជាកម្មសិទ្ធិស្របច្បាប់ និងជាទ្រព្យដោយឡែករបស់ឈ្មោះ [REDACTED] កូន ប្រាកដមែន ។ ដូចនេះឈ្មោះ [REDACTED] កូន មានសិទ្ធិ និងមូលដ្ឋានគ្រប់គ្រាន់ក្នុងការប្រើប្រាស់សិទ្ធិចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន ស្របតាមបញ្ញត្តិមាត្រា១៣៨ នៃក្រមរដ្ឋប្បវេណី ។

៦-ចម្លើយរបស់សាក្សីឈ្មោះ [REDACTED] កង និងឈ្មោះ [REDACTED] កែវ ប្រហាក់ប្រហែលគ្នាថា ខ្លួនជាប្អូនបង្កើតរបស់ឈ្មោះ [REDACTED] កូន និងត្រូវជាបងបង្កើតរបស់ចុងចម្លើយ ។ ដីវិវាទនេះ រដ្ឋចែកឱ្យឈ្មោះ [REDACTED] កូន, ឈ្មោះ [REDACTED] កត់ និងឈ្មោះ [REDACTED] ផេង ចំណែកពួកខ្លួនរៀបការហើយ រដ្ឋចែកឱ្យកន្លែងផ្សេងទៀត ។ ក្រោយបងឈ្មោះ [REDACTED] កត់ (ពិការ) បានស្លាប់ទៅអ្នករស់នៅលើដីនោះមានតែឈ្មោះ [REDACTED] កូន និងចុងចម្លើយទេ ។ ក្រោយមក ចុងចម្លើយមានប្រពន្ធក៏ទៅរស់នៅជាមួយប្រពន្ធ លុះពេលលែងលះគ្នាក៏ទៅរស់នៅជាមួយឈ្មោះ [REDACTED] កូន វិញ ។ នៅពេលចុងចម្លើយរៀបការប្រពន្ធទីពីរ ចុងចម្លើយបានទៅរស់នៅខាងប្រពន្ធ និងធ្វើការនៅភ្នំពេញ ។ នៅពេលធ្វើប័ណ្ណកម្មសិទ្ធិដី ដោយមានការទុកចិត្ត ចុងចម្លើយបានឱ្យឈ្មោះ [REDACTED] កូន ដាក់ឈ្មោះ តែម្នាក់ឯង ។ រយៈពេលកន្លងមកចុងចម្លើយធ្លាប់បានផ្គត់ផ្គង់លុយកាក់ខ្លះឱ្យឈ្មោះ [REDACTED] កូន ។ ចុងចម្លើយពិតជាធ្លាប់បានលក់ដីផ្សេងទៀតរបស់ឈ្មោះ [REDACTED] កូន មែន ប៉ុន្តែលុយនោះចុងចម្លើយបានចាត់ចែងធ្វើអ្វីខ្លះនោះខ្លួនមិនបានដឹងទេ ។ ក្រោយទទួលដំណឹងថាដីដែលជាកម្មវត្ថុនៃវិវាទត្រូវបានឈ្មោះ [REDACTED] កូន ផ្ទេរកម្មសិទ្ធិឱ្យទៅដើមចោទ ចុងចម្លើយឈ្មោះ [REDACTED] ផេង ពិតជាបានទៅវាយឈ្មោះ [REDACTED] កូន អូសចូលបន្ទប់ទឹកប្រាកដមែន ព្រោះនៅថ្ងៃនោះខ្លួន(ឈ្មោះ [REDACTED] កង) ជាអ្នកចូលទៅទាន់ហេតុការណ៍ និងជាអ្នកឃាត់ ។ តុលាការយល់ឃើញថា ចុងចម្លើយគ្រាន់តែជាអ្នកស្នាក់អាស្រ័យជាមួយបងស្រីឈ្មោះ [REDACTED] កូន តែប៉ុណ្ណោះ ដូចនេះមិនមានសិទ្ធិរារាំងអ្វីក្នុងការផ្ទេរកម្មសិទ្ធិរបស់ឈ្មោះ [REDACTED] កូន ទៅឱ្យដើមចោទឡើយ ។ ម្យ៉ាងចុងចម្លើយ ក៏បានទទួលផលប្រយោជន៍ពីការលក់ដីផ្សេងៗទៀតរបស់ឈ្មោះ [REDACTED] កូន រួចហើយដែរ ។

៧-តាមការអះអាងរបស់ដើមចោទ និងចម្លើយរបស់សាក្សីឈ្មោះ [REDACTED] កូន និងតាមការពិនិត្យភស្តុតាង



(លិខិតធ្វើអំណោយផ្តាច់ដែលប្រថាប់ត្រាដោយមេឃុំត្រាំងសាបចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ និង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩) តុលាការយល់ឃើញថាការផ្ទេរកម្មសិទ្ធិដីទំហំ២១៤ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រាំងសាប ឃុំត្រាំងសាប ស្រុកបាទី ខេត្តតាកែវ គឺជាការផ្ទេរកម្មសិទ្ធិដោយសុច្ឆរិត ស្របតាមបញ្ញត្តិមាត្រា៥៦៨ និងមាត្រា៥៦៩ នៃក្រមរដ្ឋប្បវេណី ។

៨-តាមការពិនិត្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ តុលាការយល់ឃើញថា ដើមចោទឈ្មោះ [REDACTED] ពៅ និងប្រពន្ធឈ្មោះ [REDACTED] កុសល គឺជាកម្មសិទ្ធិករលើដីដែលជាកម្មវត្ថុនៃវិវាទស្របតាមបញ្ញត្តិមាត្រា១៣៧ នៃក្រមរដ្ឋប្បវេណី ។ ដូចនេះដើម្បីចៀសវាងហេតុការណ៍ផ្សេងៗដែលអាចកើតឡើងជាហេតុ គប្បីបង្គាប់ចុងចម្លើយរុះរើសំណង់(រោង) របស់ខ្លួនចេញពីដីដែលជាកម្មវត្ថុនៃវិវាទ ។

៩-ដើមចោទបានទាមទារសំណងជម្ងឺចិត្ត ក៏ដូចជាការខាតបង់ពេលវេលាក្នុងការធ្វើសកម្មភាពបណ្តឹងនេះ ក៏ដូចជាការចំណាយផ្សេងៗ ពីចុងចម្លើយចំនួន USD ១០.០០០ (មួយម៉ឺនដុល្លារអាមេរិក) ។ តុលាការយល់ឃើញថា ដើមចោទមិនបានបង្ហាញភស្តុតាងផ្សេងៗពាក់ព័ន្ធនឹងការចំណាយនេះឱ្យតុលាការពិនិត្យដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចឡើយ ។ គប្បីតុលាការលើកបញ្ហានេះមកពិចារណាតាមការជាក់ស្តែង ។

១០-ចំពោះការសុំប្រកាសអនុវត្តសាលក្រមជាបណ្តោះអាសន្ន តុលាការយល់ឃើញថា តាមការពិនិត្យភស្តុតាងជាឯកសារ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩) ឃើញថា ដីវិវាទជាកម្មសិទ្ធិរបស់ដើមចោទស្របច្បាប់របស់ដើមចោទតាមរយៈប្រទានកម្ម ។ ដូចនេះដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ដើមចោទ គប្បីតុលាការទទួលយកការស្នើសុំនេះមកពិចារណា និងសម្រេច ។

១១-តាមមាត្រា៦៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ប្រាក់ប្រដាប់ក្តីជាបន្តកររបស់ដើមចោទ ។

ច. សេចក្តីសម្រេចបញ្ជាក់

- ១/-បង្គាប់ឱ្យចុងចម្លើយឈ្មោះ [REDACTED] ជេង និងប្រពន្ធឈ្មោះ [REDACTED] សុយីម ប្រគល់ដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិត្រាំងសាប ឃុំត្រាំងសាប ស្រុកបាទី ខេត្តតាកែវ ឱ្យកម្មសិទ្ធិករឈ្មោះ [REDACTED] ពៅ និងប្តីឈ្មោះ [REDACTED] កុសល វិញ ។
- ២/-បង្គាប់ឱ្យចុងចម្លើយឈ្មោះ [REDACTED] ជេង និងប្រពន្ធឈ្មោះ [REDACTED] សុយីម រុះរើសំណង់ផ្សេងៗ ចេញពីដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២១០២១៥០៨-០៩៧៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩



ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

៣-បង្គាប់ឱ្យចុងចម្លើយឈ្មោះ **██ ជេង** និងប្រពន្ធឈ្មោះ **██ សុយីម** បង់ប្រាក់សំណងជម្ងឺចិត្តឱ្យដើមចោទ
ឈ្មោះ **██ ពៅ** និងប្តីឈ្មោះ **██ កុសល** ចំនួន ៤.០០០.០០០ (បួនលាន) រៀលគត់ ។ ច្រានចោលការ
ទាមទារលើសពីនេះ ។

៤/-សាលក្រមនេះមានអានុភាពអនុវត្តបណ្តោះអាសន្នលើសេចក្តីសម្រេចត្រង់ចំនុចទី១ ។

៥/-រឹបអូសប្រាក់ប្រដាប់ក្តីដែលដើមចោទបានបង់រួច ។

សាលក្រមនេះ ភូភាគីអាចប្តឹងឧទ្ធរណ៍តាមបញ្ញត្តិ**មាត្រា២៦០** និង**មាត្រា២៦៤** នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

សាលក្រមនេះបានប្រកាសជាសាធារណៈនៅសាលាដំបូងខេត្តតាកែវនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចំពោះ
មុខដើមចោទឈ្មោះ **██ ពៅ** និងប្រពន្ធឈ្មោះ **██ កុសល** និងមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទ ។ ចំពោះ
មុខចុងចម្លើយឈ្មោះ **██ ជេង** និងប្រពន្ធឈ្មោះ **██ សុយីម** និងមេធាវីតំណាងដោយអាណត្តិឱ្យចុងចម្លើយ ។

ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦២
តាកែវ. ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
(ហត្ថលេខា និងត្រា) ចៅក្រម

បានសម្រង់ត្រឹមត្រូវតាមសាលក្រមដើម

ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦២
តាកែវ. ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
ក្រឡាបញ្ជី

បានឃើញ
ចៅក្រម

